

**ការណែនាំអំពីក្រមវិន័យរបស់ Lynn Public Schools**

គណៈកម្មាធិការ Lynn School បានអនុម័តក្រមវិន័យដូចខាងក្រោម ដើម្បីលើកកម្ពស់ស្តង់ដារឥរិយាបថ នៅ Lynn Public Schools ទន្ទឹមនឹងរក្សាគុណភាពសិទ្ធិរបស់សិស្ស។ តាមរយៈការទទួលយកក្រមវិន័យ គណៈកម្មាធិការសាលាសង្ឃឹមថានឹងជួនសិស្សទាំងអស់នូវបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាពនិងយកចិត្តទុកដាក់ ដែលជម្រុញដល់ការសិក្សា អាកប្បកិរិយា និងការអភិវឌ្ឍន៍សង្គម - អារម្មណ៍។

គណៈកម្មាធិការសាលាទទួលស្គាល់សារៈសំខាន់នៃគុណតម្លៃចម្បងរបស់ Lynn Public Schools រួមទាំងការរួមបញ្ចូលការរំពឹងខ្ពស់ ការសហការ ការទទួលខុសត្រូវរួមគ្នា និងការជំរុញការរៀនសូត្រពេញមួយជីវិត ព្រោះវាទាក់ទងនឹងវិន័យ។ ផលវិបាកនៃវិន័យរួមបញ្ចូលនៅក្នុងក្រមវិន័យ គឺស្របនឹងច្បាប់ដែលមានចែង។ ខណៈពេលដែលច្បាប់អនុញ្ញាតឱ្យមានភាពបត់បែនក្នុងការគ្រប់គ្រងវិន័យ ក្រមវិន័យគួរតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវនិងសមធម៌ ខណៈពេលពិចារណាលើកាលៈទេសៈបុគ្គលនៅក្នុងឧប្បត្តិហេតុនីមួយៗ នៃការប្រព្រឹត្តខុសរបស់សិស្ស។

កំរិត ភាពញឹកញាប់ និងកាលៈទេសៈជុំវិញឧប្បត្តិហេតុនីមួយៗ គួរតែដកទ្វីពលដល់វិធីសាស្ត្រដែលត្រូវបានប្រើក្នុងការអនុវត្តក្រមវិន័យ ហើយសកម្មភាពវិន័យត្រូវបានអនុវត្តជាលំដាប់។ ឧទាហរណ៍ សកម្មភាពវិន័យដែលមាន ប៉ុន្តែត្រូវបានប្រើដោយប្រុងប្រយ័ត្ន រួមមានការផ្អាកសាលា ការបណ្តេញចេញ និងការជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

បន្ថែមពីលើក្រមវិន័យ Lynn Public Schools ក៏ប្រើការគាំទ្រ ការពារ និងវិធានការណ៍ស្រដៀងគ្នា ដើម្បីលើកកម្ពស់ស្តង់ដារឥរិយាបថ។ ខណៈពេលដែលវិធានការណ៍ទាំងនេះអាចនៅក្រៅក្រមវិន័យ វាមិនមែនគ្មានសារៈសំខាន់ទេ។

ដោយទទួលស្គាល់ថាវិន័យគឺជាទំនួលខុសត្រូវពីរ របស់ផ្ទះនិងសាលារៀន គណៈកម្មាធិការសាលារៀនបានអនុម័តក្រមវិន័យដោយមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងៗគ្នា រួមមានថ្នាក់ដឹកនាំសាលាក្នុងស្រុក អ្នកអប់រំ និងរដ្ឋបាល ក៏ដូចជាឪពុកម្តាយ និងសិស្សខ្លួនឯងផ្ទាល់។

ចុងបញ្ចប់ សិស្សត្រូវបានរំលឹកថាពួកគេត្រូវគោរពតាមក្រមវិន័យនៅក្នុងអគារសាលារៀន នៅលើបរិវេណសាលារៀន នៅតាមផ្លូវទៅឬមកពីសាលារៀន តាមឡានក្រុងឬការដឹកជញ្ជូនសាលាផ្សេងទៀត និងនៅឯកន្លែងដែលឧបត្ថម្ភដោយសាលា ឬព្រឹត្តិការណ៍ដែលទាក់ទងនឹងសាលារៀន ដូចជាការធ្វើដំណើរទៅខាងក្រៅ ព្រឹត្តិការណ៍អក្ខរកម្ម និងព្រឹត្តិការណ៍មិនមែនអក្ខរកម្ម។ សិស្សត្រូវស្ថិតនៅក្រោមសៀវភៅណែនាំគោលការណ៍ Lynn Public Schools របស់ស្រុកផងដែរ។ លើសពីនេះទៀត សិស្សត្រូវស្ថិតនៅក្រោមច្បាប់ព្រហ្មទណ្ឌ ឬច្បាប់ស៊ីវិលដែលអាចមាននិងអនុវត្តចំពោះសកម្មភាពរបស់ពួកគេនៅពេលណាមួយ។

**ក្រមវិន័យ**

សិស្សត្រូវគោរពតាមក្រមវិន័យនៅក្នុងអគារសាលារៀន នៅក្នុងបរិវេណសាលារៀន នៅតាមផ្លូវទៅឬមកពីសាលារៀន តាមទ្វារនៃក្រុងឬការដឹកជញ្ជូនសាលាផ្សេងទៀត និងនៅឯកន្លែងដែលឧបត្ថម្ភដោយសាលា ឬព្រឹត្តិការណ៍ដែលទាក់ទងនឹងសាលារៀន ដូចជាការធ្វើដំណើរទៅខាងក្រៅ ព្រឹត្តិការណ៍អត្តពលកម្ម និងព្រឹត្តិការណ៍មិនមែនអត្តពលកម្ម។

សិស្សត្រូវស្ថិតនៅក្រោមសៀវភៅណែនាំគោលការណ៍ Lynn Public Schools របស់ស្រុកផងដែរ ទោះបីបានឬមិនបានបញ្ជាក់នៅខាងក្រោមក៏ដោយ។

លើសពីនេះទៀត សិស្សត្រូវស្ថិតនៅក្រោមច្បាប់ព្រហ្មទណ្ឌ ឬច្បាប់ស៊ីវិលដែលអាចមាននិងអនុវត្តចំពោះសកម្មភាពរបស់ពួកគេ នៅពេលណាមួយ ទោះបីបានឬមិនបានបញ្ជាក់នៅខាងក្រោមក៏ដោយ។

ការគាំទ្រ ការពារ និងវិធានការណ៍ស្រដៀងគ្នាត្រូវបានប្រើនៅ Lynn Public Schools បន្ថែមលើក្រមវិន័យក្នុងគោលបំណងលើកកម្ពស់ស្ថានភាពនៃឥរិយាបថ។

**1.0 បញ្ហាទាក់ទងនឹងវត្តមាន**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬដំណើរការនីតិវិធីរបស់តុលាការ តាមរយៈពាក្យសុំ CRA (ជំនួយសម្រាប់តម្រូវការកុមារ) ។

- 1.1 គេចសាលាតាមគេ
- 1.2 មិនមកថ្នាក់
- 1.3 អវត្តមានដោយបំពានគោលការណ៍វត្តមាន (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JH និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួស។ ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ។)
- 1.4 យឺត (មិនមានការអនុញ្ញាត)
- 1.5 ការបណ្តេញចេញ (លើកលែងតែនាយកសាលា ឬអ្នកតំណាងបានយល់ព្រម)
- 1.6 ការប្រើប្រាស់វេយន្តក្នុងម៉ោងសិក្សា
- 1.7 ការរំលោភលើវិន័យនៃបរិវេណសាលាដែលបិទទ្វារ (សិស្សទាំងអស់ត្រូវស្ថិតនៅលើបរិវេណសាលាពេញមួយថ្ងៃសិក្សា។)
- 1.8 ការខកខានមិនបានរាយការណ៍ទៅ homeroom
- 1.9 ការខកខានមិនបានរាយការណ៍ទៅការិយាល័យ នៅពេលមកដល់សាលាយឺត

**2.0 ឧប្បត្តិហេតុនៅសាលា**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 2.1 ការលួចបន្លំ
- 2.2 ការក្លែងបន្លំឯកសារសាលារៀន
- 2.3 អាកប្បកិរិយារំខាន
- 2.4 សកម្មភាពដដែលៗ និង/ឬអាកប្បកិរិយាមិនត្រឹមត្រូវជាប្រចាំ

- 2.5 ការបដិសេធមិនបំពេញតាមបទដ្ឋានអាកប្បកិរិយារបស់ថ្នាក់
- 2.6 ការខកខានមិនបានប្រគល់សម្ភារៈសាលារៀន សៀវភៅ ឬទ្រព្យសម្បត្តិសាលាណាមួយដែលបានខ្ចី
- 2.7 ការខកខានមិនរាយការណ៍អំពីការឃុំឃាំង
- 2.8 ការខកខានមិនបានរាយការណ៍ទៅបុគ្គលិកសាលាវិញ
- 2.9 ការខកខានមិនបានប្រគល់ឯកសារផ្លូវការសាលា ដែលតម្រូវឱ្យមានហត្ថលេខា
- 2.10 ការបដិសេធមិនគោរពតាមការបទប្បញ្ញត្តិ
- 2.11 ត្រូវបានបញ្ជូនទៅការិយាល័យពីរដងក្នុងមួយថ្ងៃ
- 2.12 អ្នកប្រព្រឹត្តិបទល្មើសសាលាជាញឹកញាប់
- 2.13 ល្បែងស៊ីសង
- 2.14 បាតុកម្មដែលគ្មានការអនុញ្ញាត
- 2.15 ប្រតិបត្តិការគ្រោះថ្នាក់នៃឃានយន្ត ឬមធ្យោបាយដឹកជញ្ជូនផ្សេងទៀតក្នុងបរិវេណសាលារៀន (រួមមានតែមិនកំណត់លើរថយន្ត ឡានដឹកទំនិញ ម៉ូតូ កង់ ក្តារអិល ស្បែកជើងអិល ឬស្ត្រី ជាដើម) ។
- 2.16 ការប្រើប្រាស់នីមិត្តសញ្ញាក្រុមទំនើង ឬការបង្ហាញពីសមាជិកភាពក្រុមទំនើងផ្សេងទៀត (សូមមើលផងដែរនូវឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JICF និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួស)

**3.0 ការបង្ហាញរូបរាងរបស់សិស្ស**

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ជូនដំណឹងដល់ឪពុកម្តាយដើម្បីនាំយកសម្លៀកបំពាក់ត្រឹមត្រូវ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្តិសីទឪពុកម្តាយ និង/ឬការផ្អាក។ ការរំលោភបំពានលើវិន័យសំលៀកបំពាក់ អាចតម្រូវឱ្យសិស្សធ្វើការផ្លាស់ប្តូរ គ្របដណ្តប់ ឬដោះសម្លៀកបំពាក់ចេញ។

- 3.1 ការរំលោភបំពានលើវិន័យសំលៀកបំពាក់របស់សិស្ស (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JICA និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួស។ ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ។)

**4.0 ឧបករណ៍អេឡិចត្រូនិចនិងវត្ថុផ្សេងទៀត**

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការរឹបអូសយកឧបករណ៍/វត្ថុ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្តិសីទឪពុកម្តាយ និង/ឬការផ្អាក។

- 4.1 ការរំលោភបំពានគោលការណ៍លើឧបករណ៍អេឡិចត្រូនិចរបស់សិស្ស (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក \_\_\_\_ និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួស។ ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ។)
- 4.2 ការកាន់កាប់ឧបករណ៍អេឡិចត្រូនិចណាមួយ ឬអេឡិចត្រូនិចផ្សេងទៀត ឬមិនមែនវត្ថុអេឡិចត្រូនិច ដែលបណ្តាលឱ្យមានការរំខាន ឬបែកអារម្មណ៍ពីដំណើរការសិក្សា ឬមានគ្រោះថ្នាក់ដល់សុខភាព ឬសុវត្ថិភាព

**5.0 លក្ខណៈបំផ្លាញនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ**

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្តិសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 5.1 ការបំផ្លាញទ្រព្យសម្បត្តិ ឬការបំផ្លិចបំផ្លាញណាមួយ
- 5.2 គូរគំនូរតាមជញ្ជាំង ធ្វើអោយខូចទ្រព្យសម្បត្តិ ឬលក្ខណៈបំផ្លាញគ្រប់ប្រភេទ

**6.0 ការបំពាននិងការប្រព្រឹត្តិស្រដៀងគ្នា**

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក បណ្តេញចេញ និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 6.1 ការបំពាន និង/ឬការរំលោភលើរូបរាងកាយ ទៅលើបុគ្គលិកនាយកដ្ឋានសាលារៀន ឬបុគ្គលិកអប់រំ ផ្សេងទៀតក្នុងបរិវេណសាលារៀន ឬនៅកន្លែងដែលឧបត្ថម្ភដោយសាលារៀន ឬព្រឹត្តិការណ៍ទាក់ទងនឹងសាលារៀន
- 6.2 ប្រើឬកាន់កាប់វត្ថុដែលមានគ្រោះថ្នាក់ឬអារុជ (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JCI និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួស។ ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ អារុជក៏ត្រូវគោរពតាម M.G.L. c. 269 § 10 ផងដែរ)

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 6.3 ការបំពាន ការរំលោភលើរូបរាងកាយ ឬការបំពានរាល់រាងកាយដែលមិនចង់បានឬមិនសមរម្យផ្សេងទៀត ឬប៉ះទង្គិចផ្លូវចិត្ត/អារម្មណ៍របស់សិស្ស
- 6.4 វៃគ្នារវាងសិស្ស
- 6.5 ការគំរាមកំហែងដោយផ្ទាល់មាត់ទៅមនុស្ស និង/ឬទ្រព្យសម្បត្តិ
- 6.6 ប្រើពាក្យអសារពេញនៅបុគ្គលិកសាលា ឬបុគ្គលិកអប់រំផ្សេងទៀត
- 6.7 បង្កគ្រោះភ័យ (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JICFA និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួសផងដែរ) សម្គាល់៖ បង្កគ្រោះអន្តរាយក៏ជាកម្មវត្ថុនៃ M.G.L. c. 269 § 17 ផងដែរ)
- 6.8 ការបំពានផ្លូវកាយដែលមិនចង់បាន ឬមិនសមរម្យ ឬការប៉ះទង្គិចផ្លូវចិត្ត/អារម្មណ៍ទៅលើ បុគ្គលិកនាយកដ្ឋានសាលារៀន ឬបុគ្គលិកអប់រំផ្សេងទៀត

**7.0 ការបៀតបៀន/សម្តែងធ្វើបាប**

ការប្រព្រឹត្តិបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 7.1 ការបៀតបៀន (មិនថាការបៀតបៀនផ្លូវភេទ ឬការបៀតបៀនក្នុងទម្រង់ផ្សេងទៀត) ទៅលើបុគ្គលិកនាយកដ្ឋានសាលារៀន ឬបុគ្គលិកអប់រំ ឬសិស្សដទៃទៀត (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក \_\_\_\_ និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួសផងដែរ។ គោលការណ៍ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ។)
- 7.2 ការសម្តែងធ្វើបាប (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JICFB និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួសផងដែរ) សម្គាល់៖ ការសម្តែងធ្វើបាបក៏ជាកម្មវត្ថុនៃ M.G.L. c. 71 § 370 ផងដែរ។ គោលការណ៍ក៏មាននៅក្នុងសៀវភៅណែនាំនេះផងដែរ។)

**8.0 ការដុត និងឧប្បត្តិហេតុទាក់ទងនឹងអគ្គិភ័យ**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 8.1 បង្កាត់ភ្លើង
- 8.2 បង្កឱ្យមានសំឡេងអាសន្នអគ្គិភ័យមិនពិតឬសំឡេងអាសន្នផ្សេងទៀត ឬហៅទូរស័ព្ទមិនពិតទៅ 911
- 8.3 ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យមិនត្រឹមត្រូវ
- 8.4 ការកាន់កាប់ ការប្រើប្រាស់ ការលក់ ឬការចែកចាយកាំជ្រួច

**9.0 ការលួច**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 9.1 ការលួច អំពើលោភលន់ ឬចោរកម្ម នៃប្រភេទណាមួយ

**10.0 ការចូលក្នុងតំបន់ហាមឃាត់**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 10.1 ការចូលក្នុងតំបន់ហាមឃាត់នៅសាលាផ្ទាល់របស់សិស្ស ក្នុងកំឡុងពេលមិនមានម៉ោងសិក្សា
- 10.2 ការចូលក្នុងតំបន់ហាមឃាត់នៅឯសាលាក្រៅពីសាលារបស់សិស្សផ្ទាល់ ក្នុងម៉ោងឬក្រៅម៉ោងសិក្សា
- 10.3 ការចូលក្នុងតំបន់ហាមឃាត់ក្នុងទ្រព្យសម្បត្តិសាធារណៈឬឯកជន ក្នុងម៉ោងសិក្សា ឬពាក់ព័ន្ធនឹងការដឹកជញ្ជូនរបស់សាលា

**11.0 គ្រឿងញៀន គ្រឿងស្រវឹង ថ្នាំជក់ ជាតិស៊ីកូទីន សារធាតុដែលត្រូវគ្រប់គ្រង និងបារ៉ាពនៀលី**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក បណ្តេញចេញ និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

**ការកាន់កាប់សារធាតុដែលត្រូវគ្រប់គ្រង (គ្រឿងញៀន)**

ការប្រព្រឹត្តបទល្មើសខាងក្រោម គឺជាកម្មវត្ថុនៃ M.G.L. c. 71 § 37H ¼ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ ការផ្អាក និង/ឬ ជូនដំណឹងដល់អ្នកអនុវត្តច្បាប់ក្នុងតំបន់ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀត។

- 11.1 ការកាន់កាប់គ្រឿងស្រវឹង
- 11.2 ស្ថិតក្រោមឥទ្ធិពលនៃសារធាតុដែលត្រូវគ្រប់គ្រង ឬគ្រឿងស្រវឹង
- 11.3 ជក់បារី បារីអេឡិចត្រូនិច ឬការប្រើប្រាស់ថ្នាំជក់ផ្សេងទៀត ឬជាតិស៊ីកូទីន (សូមមើលឯកសារណែនាំអំពីគោលការណ៍របស់ស្រុក JICG និង/ឬស្រដៀងគ្នា និង/ឬឯកសារណែនាំគោលការណ៍ជំនួសផងដែរ)
- 11.4 ការកាន់កាប់គ្រឿងញៀន បារី ឬបារីអេឡិចត្រូនិច បារ៉ាពនៀលី

**12.0 បទឧក្រិដ្ឋ**

ការប្រព្រឹត្តបទល្មើសខាងក្រោមនេះអាចបណ្តាលឱ្យមានការផ្អាក ប្រសិនបើនាយកសាលាកំណត់ថាវាមានបន្តរបស់សិស្សនៅក្នុងសាលារៀន នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពទូទៅរបស់សាលា ដែលស្ថិតនៅក្រោម M.G.L. c. 71 § 37H ½ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំខ្លួន (នៃប្រភេទណាមួយ) និង/ឬសន្និសីទឪពុកម្តាយ។

- 12.1 នៅពេលមានចេញបណ្តឹងព្រហ្មទណ្ឌចោទប្រកាន់សិស្សពីបទឧក្រិដ្ឋ ឬការចេញបណ្តឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងសិស្ស

ការប្រព្រឹត្តបទល្មើសខាងក្រោមនេះអាចបណ្តាលឱ្យមានការបណ្តេញចេញ ប្រសិនបើនាយកសាលាកំណត់ថាវត្តមានបន្តរបស់សិស្សនៅក្នុងសាលារៀន នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពទូទៅរបស់សាលា ដែលស្ថិតនៅក្រោម M.G.L. c. 71 § 37H ½ ហើយអាចបណ្តាលឱ្យមាន៖ ការឃុំឃាំង (នៃប្រភេទណាមួយ) សន្និសីទឪពុកម្តាយ និង/ឬការផ្អាក។

- 12.2 លើសិស្សដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬត្រូវកាត់ក្តី ឬទទួលយកនៅតុលាការថាមានទោស ទៅនឹងបទឧក្រិដ្ឋ ឬបទឧក្រិដ្ឋដែលបានកើតឡើង។

**និយមន័យនៃពាក្យ**

1. **ការឃុំឃាំងដោយគ្រូ** – ពេលវេលាដាក់វិន័យ អនុវត្តដោយគ្រូបង្រៀន។
2. **ការឃុំឃាំងដោយការិយាល័យ** – ពេលវេលាកំណត់ដាក់វិន័យបន្ទាប់ពីសាលា អនុវត្តដោយនាយកសាលា ឬអ្នកតំណាងរបស់ពួកគេ។
3. **ការផ្អាក** – (ការផ្អាករយៈពេលខ្លី និងរយៈពេលវែង ការផ្អាកក្នុងសាលារៀន និងក្រៅសាលារៀន) ។
  - a. ការផ្អាករយៈពេលខ្លីមានន័យថា ការដកសិស្សចេញពីបរិវេណសាលា និងសកម្មភាពថ្នាក់រៀនធម្មតាសម្រាប់រយៈពេលដប់ (10) ថ្ងៃនៃថ្ងៃសិក្សាជាប់គ្នា ឬតិចជាងនេះ។
  - b. ការផ្អាករយៈពេលវែងមានន័យថា ការដកសិស្សចេញពីបរិវេណសាលា និងសកម្មភាពថ្នាក់រៀនធម្មតាសម្រាប់រយៈពេលលើសដប់ (10) ថ្ងៃនៃថ្ងៃសិក្សាជាប់គ្នា ឬរយៈពេលលើសដប់ (10) ថ្ងៃនៃថ្ងៃសិក្សាជាបន្តបន្ទាប់ សម្រាប់ការល្មើសវិន័យច្រើន នៅក្នុងឆ្នាំសិក្សាណាមួយ។

ការផ្អាកអាចកើតឡើងនៅក្នុងសាលារៀនឬក្រៅសាលារៀន។ ការផ្អាកចូលក្នុងសាលាមានន័យថា ការដកសិស្សចេញពីសកម្មភាពថ្នាក់រៀនធម្មតា ប៉ុន្តែមិនមែនចេញពីបរិវេណសាលាទេក្នុងរយៈពេលមិនលើសពីដប់ (10) ថ្ងៃរៀនជាប់គ្នា ឬមិនលើសពីដប់ (10) ថ្ងៃរៀនសរុបជាបន្តបន្ទាប់ សម្រាប់បទល្មើសច្រើននៅក្នុងឆ្នាំសិក្សាមួយ។
4. **ការបណ្តេញចេញ** – ការដកសិស្សចេញពីបរិវេណសាលា សកម្មភាពថ្នាក់រៀនធម្មតា និងសកម្មភាពសាលារៀន រយៈពេលលើស 90 ថ្ងៃនៃថ្ងៃសិក្សា ដោយគ្មានកំណត់ ឬជាអចិន្ត្រៃយ៍ ដោយអនុលោមតាម M.G.L. c. 71 § 37H, 37H ½, និង/ឬ 37H ¾។
5. **ការទូទាត់សំណង** – ការទូទាត់សម្រាប់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសាលារៀន។
6. **កម្មវិធីឃុំឃាំងនៅថ្ងៃសៅរ៍** – កម្មវិធីសិក្សាដែលបានផ្តល់ជូននៅពេលព្រឹកថ្ងៃសៅរ៍ដែលបានកំណត់ក្នុងឆ្នាំសិក្សា។